



នាយកដ្ឋានប៉ូលីសនៃទីក្រុងឡងប៊ិច



របៀបចាប់ផ្តើមដំណើរការក្រុមឃ្នាំ មើលសហគមន៍

អំពីក្រុមឃ្នាំមើលសហគមន៍

ក្រុមឃ្នាំមើលសហគមន៍គឺជាក្រុមឧបករណ៍បង្ការបទឧក្រិដ្ឋដ៏មានប្រសិទ្ធភាពខ្លាំងបំផុតមួយដែលនាំឱ្យសហគមន៍ និងប៉ូលីស (នគរបាល) សហការគ្នាបង្ក្រាបបាននូវបទឧក្រិដ្ឋ និងធ្វើឱ្យសហគមន៍នានាមានសុវត្ថិភាពកាន់តែល្អ។ ដំណោះស្រាយភ្ជាប់ “ប្តូរកម្មវិធីទៅប្តូរកម្មវិធី” នៃកម្មវិធីអនុញ្ញាតឱ្យស្គាល់ច្បាស់អំពីអ្នកជិតខាងរបស់អ្នក និងប៉ូលីសល្អិតការពារតាមសង្កាត់ ហើយនឹងបង្រៀនអ្នកឱ្យដឹងអំពីរបៀបធ្វើការបង្ការ ឬទប់ស្កាត់បទឧក្រិដ្ឋនៅតាមផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃរបស់អ្នក តាមរយៈការឃ្នាំមើលគ្នាទៅវិញទៅមកយ៉ាងសាមញ្ញ។

កម្មវិធីនេះមិនទាមទារឱ្យមានការជួបប្រជុំគ្នាញឹកញាប់នោះទេ និងមិនស្នើសុំឱ្យមនុស្សណាម្នាក់ដាក់ខ្លួនពួកគេទៅក្នុងសភាពគ្រោះថ្នាក់។ ពួកទទួលបានចូលរួមត្រូវបានគេស្នើសុំឱ្យរាយការណ៍អំពីសកម្មភាពសង្ស័យប្រាប់ទៅប៉ូលីស និងអនុញ្ញាតឱ្យពួកគេគ្រប់គ្រងស្ថានភាព។ ដើម្បីចាប់ផ្តើមដំណើរការក្រុមឃ្នាំមើលនៅសហគមន៍អ្នកបាន សូមមេត្តាមើលប្លង់ ឬផែនទីនៅទំព័រខាងក្រោយនៃបណ្តីនេះដើម្បីស្គាល់បាននូវអ្នកឯកទេសផ្តល់សេវាកម្មប្រចាំសង្កាត់អ្នក។


សេចក្តីណែនាំអនុវត្តន៍ខ្លីៗ & ឧបករណ៍/លិខិតុករណ៍សម្រាប់ជោគជ័យ

- **ត្រូវមានការចូលរួម** – ចូលរួមជាមួយនឹងមនុស្សនានាដែលមានប្រវត្តិ និងអាយុខុសៗគ្នា ដើម្បីឆ្លុះបញ្ចាំងមើលសហគមន៍ទាំងមូលរបស់អ្នក
- **ប្រារព្ធធ្វើកិច្ចប្រជុំជាទៀងទាត់** – ប្រារព្ធធ្វើកិច្ចប្រជុំជាទៀងទាត់ដើម្បីជួយឱ្យសមាជិកសមាជិកាស្គាល់គ្នាទៅវិញទៅមកបានច្បាស់ និងដើម្បីសម្រេចចិត្តលើយុទ្ធសាស្ត្រ និងសកម្មភាពនៃកម្មវិធី
- **“ក្រុមអ្នកឃ្នាំមើលតាមបង្អួច”** – ស្នើសុំឱ្យប្រជាពលរដ្ឋចូលរួមធ្វើជា “អ្នកឃ្នាំមើលតាមបង្អួច” នៅពេលដែលពួកគេស្ថិតនៅផ្ទះ ដោយការប្រុងប្រយ័ត្នធ្វើការឃ្នាំមើលកូនៗ/កុមារៗ និងសកម្មភាពមិនប្រក្រតីនានានៅក្នុងសង្កាត់ដើម្បីប្រាប់ទៅប៉ូលីសភ្លាមៗ
- **ក្រុមអ្នកបកប្រែ** – ត្រូវមានឆន្ទៈ/សមត្ថភាពបកប្រែព័ត៌មានទាំងអស់ទៅជាភាសាផ្សេងៗដែលចាំបាច់ត្រូវមានដោយអ្នកមិនចេះនិយាយអង់គ្លេសនៅតាមសហគមន៍អ្នក។ ក្នុងករណីសំខាន់ចាំបាច់ ត្រូវមានអ្នកបកប្រែម្នាក់នៅក្នុងកិច្ចប្រជុំនានា។
- **ត្រូវចងចាំ...អ្នកមិនមែនជាប៉ូលីសទេ** – រំលឹកប្រាប់ទៅសមាជិកសមាជិកាទាំងអស់ថា ក្រុមឃ្នាំមើលតាមសហគមន៍មិនមែនជាអប្សធារករទេ ហើយមិនត្រូវត្រែងធ្វើជាប៉ូលីសនោះឡើយ។



នាយកដ្ឋានប៉ូលីសនៃទីក្រុងឡងប៊ិច

ព័ត៌មានទំនាក់ទំនងក្រុមឃ្លាំមើលតាមសហគមន៍



លេខទូរស័ព្ទដែលប្រើពិភព
ប៉ូលីសជំនួយសង្គ្រោះបន្ទាន់ & អគ្គិភ័យ 9-1-1
ផ្នែកបញ្ជូនព័ត៌មានប៉ូលីស (ករណីមិនបន្ទាន់) 562-435-6711

- | | |
|---|--|
| ផ្នែកពេទ្យសត្វ - 562-570-PETS (7387) | ផ្នែកអនុវត្តច្បាប់ - 562-570-CODE (2633) |
| ផ្នែកលុបស្នាមក្រវេមក្រវាមលើជញ្ជាំង - 562-570-2773 | មជ្ឈមណ្ឌលប្រកាសព័ត៌មានសង្កាត់ - 562-570-1010 |
| ផ្នែកអនុវត្តច្បាប់ចំណត - 562-570-2866 | ផ្នែកប្រមូលសម្រាម & និស្សរណកម្មសម្រាម - 562-570-2876 |

ហត់ឡាញ PD (សារសំឡេង 24 ម៉ោងពេញ)

- ហត់ឡាញរាយការណ៍អំពើហិង្សា - 562-570-7125
- បណ្តាញទូរសព្ទផ្តល់ការណែនាំខ្លីៗដើម្បីបង្ក្រាបបនចោរ 562-426-4847
- ស៊ើបការណ៍អំពីបទឧក្រិដ្ឋ បណ្តាញផ្តល់ការណែនាំខ្លីៗ - 562-570-5593
- បណ្តឹងអំពីករណីចរាចរណ៍ - 562-570-7209

ក្រុមបង្ក្រាបឧក្រិដ្ឋកម្មប្រចាំតំបន់នៅឡងប៊ិចអង្គជេឡែស :

ហៅទូរស័ព្ទទៅលេខ (800) 222-TIPS (8477) ឬ រាយការណ៍តាមសារជាអក្សររបស់អ្នកទៅ (274637) ឬ មើលវិបសាយដែលមានអាសយដ្ឋាន www.lacrimestoppers.org

តាមយើងខ្ញុំលើបណ្តាញព័ត៌មានសង្គម:



@LBPD



www.nixle.com



LongBeachPD.CA